



គម្រោងការពារអាយុជីវិតបន្ថែមជាក្រុម

GROUPLife Plus



ងាយ អ៊ុលី ឡាយហ្វី

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ប្រទេសជប៉ុន

គម្រោងការពារអាយុជីវិតបន្ថែមជាក្រុម - GROUPLife Plus ជាអ្វី?

គម្រោងការពារអាយុជីវិតបន្ថែមជាក្រុម - GROUPLife Plus ជាផលិតផលធានារ៉ាប់រងបន្ថែមជាក្រុម ដែលត្រូវភ្ជាប់ជាមួយគម្រោងមូលដ្ឋាន គម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care ដែលផ្តល់ការការពារលើមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យសម្រាប់សមាជិកត្រូវបានធានារ៉ាប់រង(បុគ្គលិក)។ ផលិតផលធានារ៉ាប់រងបន្ថែមនេះផ្តល់ការការពារទូទាំងពិភពលោក។

កម្មវត្ថុនៃការធានារ៉ាប់រង៖

គម្រោងការពារអាយុជីវិតបន្ថែមជាក្រុម - GROUPLife Plus គឺផ្តល់ការការពារបន្ថែមលើគ្រោះថ្នាក់ចៃដន្យ ជូនដល់សមាជិកត្រូវបានធានារ៉ាប់រង(បុគ្គលិក) ក្នុងករណីហេតុការណ៍ណាមួយត្រូវបានធានាឡើង។

វិសាលភាពនៃការធានារ៉ាប់រង៖

គម្រោងនេះ គឺដើម្បីធានា និងការពារសមាជិកត្រូវបានធានារ៉ាប់រង (បុគ្គលិក) ទៅលើហានិភ័យមរណភាព (Accidental Death Benefit) ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (Accidental Total and Permanent Disability) ពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍ (Accidental Partial and Permanent Disability) បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ (លើកលែងតែហេតុការណ៍ទាំងឡាយណាដែលមានចែងនៅក្នុងករណីមិនធានា)។

ហេតុអ្វីលោកអ្នកគួរជ្រើសរើសគម្រោងការពារអាយុជីវិតបន្ថែមជាក្រុម GROUPLife Plus?



ផ្តល់ប្រាក់សំណង ក្នុងករណីមរណភាព ឬពិការភាពដោយសារគ្រោះថ្នាក់ចៃដន្យ។



ផ្តល់ការការពារក្នុងករណីពិការភាពដោយផ្នែក ឬរលាកដោយគ្រោះថ្នាក់ចៃដន្យ។



ជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុក្លាមៗ និងប្រាក់ចំណូលដែលបាត់បង់។

គម្រោងការពារអាយុជីវិតបន្ថែមជាក្រុម - GROUPLife Plus

Table with 2 columns: លក្ខណៈ (Features) and គម្រោងការពារគ្រោះថ្នាក់ជាក្រុម GROUP Accident (Group Accident Plan). Rows include: អាយុសមាជិកត្រូវបានធានារ៉ាប់រង (Member age coverage), ចំនួនអប្បបរមាថ្លៃសមាជិកត្រូវបានធានារ៉ាប់រង (Minimum membership fee), រយៈពេលបណ្តុសន្យារ៉ាប់រង (Coverage period), ការទូទាត់បុព្វលាភធានារ៉ាប់រង (Benefit payment), ទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង (Benefit amount), ការរាយការណ៍ (Claims process).

អត្ថប្រយោជន៍ការពារ៖

ជម្រើសទី១៖ មរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ៖ សំណង ១០០% នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងរបស់គម្រោង ស្របតាមលក្ខខណ្ឌទូទៅទាំងអស់ខាងលើ

ជម្រើសទី២៖ មរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ឬពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ៖ សំណងរហូតដល់ ១០០% នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងរបស់គម្រោង (ជម្រើសនេះតម្រូវឱ្យមានសមាជិកត្រូវបានធានារ៉ាប់រង ១១នាក់ឡើងទៅ ដោយសំណងពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យនឹងត្រូវបានកំណត់ត្រឹម \$២០០,០០០)

ចំណាំ៖ ក្នុងករណីសមាជិកត្រូវបានធានារ៉ាប់រង ឬសមាជិកត្រូវបានធានារ៉ាប់រងមានពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យនឹងទទួលបានប្រាក់សំណង តាមតារាងខាងក្រោម នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង។ បន្ទាប់មកប្រសិនបើមានមរណភាពឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍បណ្តាលដោយគ្រោះថ្នាក់ចៃដន្យ នឹងទទួលបានប្រាក់សំណងនៅសល់។

អំពីក្រុមហ៊ុន

ងាយ អ៊ុលី ឡាយហ្វី អ៊ិនស្ត្រីនីស៍ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ងាយ អ៊ុលី ឡាយហ្វី ហូលឌីង គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន ជាមួយប្រតិបត្តិការជាង១២៣ឆ្នាំ នៅលើសាកលលោក។ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី ហូលឌីង មានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងកំពុងមានប្រតិបត្តិការអាជីវកម្មនៅប្រទេស រួមមាន ប្រទេសជប៉ុន សហរដ្ឋអាមេរិក វៀតណាម ឥណ្ឌា អូស្ត្រាលី ឥណ្ឌូនេស៊ី កម្ពុជា មីយ៉ាន់ម៉ា និងនូវវេលសេឡង់។ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី ហូលឌីង មានគ្រឹះមូលធនដ៏រឹងមាំ ជាមួយទ្រព្យសម្បត្តិសរុបចំនួន ៤៦៤.៣ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង ៤៥.៣ ពាន់លានដុល្លារ (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥)។

ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី ចាប់ផ្តើមប្រតិបត្តិការអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ២០១៩ និងមានទីស្នាក់ការកណ្តាលស្ថិតនៅរាជធានីភ្នំពេញ និងការិយាល័យសាខានៅខេត្តបាត់ដំបង និងខេត្តសៀមរាប។ ក្រុមហ៊ុនទទួលបានពានរង្វាន់ជា «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា» រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង ២០២៤។

ថ្វីទ្រនេះយើងក៏ទទួលបានពានរង្វាន់២បន្ថែមទៀតពី HR Asia ក្នុងនាមជា «ស្ថាប័នការងារល្អបំផុតនៅអាស៊ី» និង «ពានរង្វាន់ក្រុមហ៊ុនដែលគិតគូរពីបុគ្គលិកបំផុត» ប្រចាំឆ្នាំ២០២៤។

គិតត្រឹមខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី កំពុងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនប្រជាជនកម្ពុជាចំនួន ២ម៉ឺន៣ពាន់គ្រួសារ ជាមួយទំហំទឹកប្រាក់ការពារជាង ១៥១លានដុល្លារអាមេរិក។ កន្លងមក ក្រុមហ៊ុនបានទូទាត់សំណង និងអត្ថប្រយោជន៍ផ្សេងៗជូនដល់អតិថិជនចំនួនជាង៣ពាន់គ្រួសារ ក្នុងទំហំទឹកប្រាក់ជាង១លាន ៤សែនដុល្លារអាមេរិក។

សម្រាប់ព័ត៌មានបន្ថែម 1800 201 202

ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី អ៊ិនស្ត្រីនីស៍ (ខេមបូឌា) ម.ក ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២ អគារសាមគ្គី ផ្លូវលេខ៣១៥ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

តារាងសំណងពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍
បណ្តាលមកពីគ្រោះថ្នាក់ចែងឱ្យ

អត្ថប្រយោជន៍	ភាគរយសំណងនៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង
បាត់បង់មេដៃទាំងពីរ	៣០%
បាត់បង់សមត្ថភាពក្នុងការប្រើប្រាស់ម្រាមដៃទាំងអស់នៅដៃម្ខាង	៣០%
បាត់បង់សមត្ថភាពកំហើញម្ខាង	៣០%
បាត់បង់សមត្ថភាពស្តាប់ ទាំងសងខាង	៥០%
បាត់បង់ដៃម្ខាង ឬជើងម្ខាង	៥០%
ការរលាកកម្រិតទី២ ដែលគ្របដណ្តប់លើសពី ៣០% នៃផ្ទៃខាងលើនៃរាងកាយ	២៥%
ការរលាកកម្រិតទី៣ ដែលគ្របដណ្តប់លើសពី ២០% នៃផ្ទៃខាងលើនៃរាងកាយ	១០០%

ចំណាំ៖

- ផលិតផលធានារ៉ាប់រងនេះមានតម្លៃបោះបង់បណ្តុំសន្យារ៉ាប់រងតែមិនមានអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នោះទេ។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖ សូមមើល ខ និងលក្ខខណ្ឌនៃបណ្តុំសន្យារ៉ាប់រងសម្រាប់ព័ត៌មានលម្អិត។
- គម្រោងនេះមានរយៈពេលអនុគ្រោះរយៈពេល ៣០ថ្ងៃ តែមិនមានរយៈពេលដាក់ពាក្យស្នើសុំបន្តសុពលភាពឡើងវិញនោះទេ ដោយគម្រោងនេះត្រូវបង់បន្តរៀងរាល់ឆ្នាំ។

លោកអ្នកអាចបង់បុព្វលាភធានារ៉ាប់រងទៅឱ្យក្រុមហ៊ុន ងាយ អ៊ីលី ឡាយហ្វី តាមជម្រើសបង់បុព្វលាភធានារ៉ាប់រងតាមរយៈ៖

សាច់ប្រាក់ ឬ មូលប្បទានបត្រ ឬ ការផ្ទេរប្រាក់ចូលគណនីធនាគាររបស់ក្រុមហ៊ុន ងាយ អ៊ីលី ឡាយហ្វី អ៊ិនស្ត្រូនស៍ (ខេមបូឌា) ម.ក ឬ បញ្ចូលបង់ប្រាក់អចិន្ត្រៃយ៍ ឬ ផ្សេងៗ ។

ឧទាហរណ៍

ក្រុមហ៊ុន XYZ យល់ឃើញថា សុខុមាលភាពរបស់បុគ្គលិកជាអាទិភាពចម្បងមួយរបស់ក្រុមហ៊ុន។ ដូចនេះ ដើម្បីលើកទឹកចិត្ត និងជំរុញផលិតភាពការងារបុគ្គលិក ក្រុមហ៊ុនបានសម្រេចចិត្ត ស្នើសុំទិញគម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care ហើយបានបន្ថែមការការពារជាមួយគម្រោងការពារអាយុជីវិតបន្ថែមជាក្រុម - GROUPLife Plus ជម្រើសទី២។ ក្នុងនោះមានចំនួនបុគ្គលិកទូទៅ ៥០នាក់ ថ្នាក់ប្រធានគ្រប់គ្រងឡើងទៅ ២០នាក់ និងគណៈកម្មាធិការប្រតិបត្តិ ៥នាក់។

អត្ថប្រយោជន៍	គណៈកម្មាធិការប្រតិបត្តិ	ថ្នាក់ប្រធានគ្រប់គ្រងឡើងទៅ	បុគ្គលិកទូទៅ
គម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care៖ មរណភាពពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍បណ្តាលមកពីគ្រប់ហេតុការណ៍។	\$៥០,០០០	\$៣០,០០០	\$១០,០០០
គម្រោងការពារអាយុជីវិតបន្ថែមជាក្រុម - GROUPLife Plus ជម្រើសទី២៖ មរណភាព ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចែងឱ្យ	\$៥០,០០០	\$៣០,០០០	\$១០,០០០

- បុគ្គលិក ម្នាក់ឈ្មោះ វ៉ារី បានជួបគ្រោះថ្នាក់នៅពេលធ្វើដំណើរទៅខេត្តបាតដំបង។ ជាអកុសល គាត់បានបាត់បង់ដៃឆ្វេងក្នុងហេតុការណ៍នោះ ដោយបន្ទុះលុំទុកនៅបំណុលធនាគារមួយចំនួន និងប្រាក់ចំណូលសម្រាប់គ្រួសារ។ តាមលក្ខខណ្ឌ ក្រុមហ៊ុនបានធ្វើសំណងទៅកាន់លោក វ៉ារី នូវទឹកប្រាក់ចំនួន \$៥,០០០ នៃគម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care ស្មើនឹង ៥០% នៃទឹកប្រាក់ធានារ៉ាប់រងគម្រោងមូលដ្ឋាន។
- លើសពីនេះទៀត ដោយករណីពិការដៃឆ្វេងកើតឡើងដោយគ្រោះថ្នាក់ចែងឱ្យ លោក វ៉ារី នឹងទទួលបានសំណង \$៥,០០០ បន្ថែម ដែលស្មើនឹង ៥០% នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងនៃផលិតផលធានារ៉ាប់រងបន្ថែម ពីគម្រោងការពារអាយុជីវិតបន្ថែមជាក្រុម - GROUPLife Plus ជម្រើសទី២ ដើម្បីព្យាបាលនិងដោះស្រាយជីវភាពគ្រួសារក្នុងគ្រាដ៏លំបាកនេះ។

ករណីមិនធានាសម្រាប់មរណភាព ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ និងពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចែងឱ្យ

ក្រុមហ៊ុននឹងមិនទូទាត់អត្ថប្រយោជន៍មរណភាព ពិការភាព បណ្តាលមកពីគ្រោះថ្នាក់ចែងឱ្យណាមួយ ដែលកើតឡើងដោយសារមូលហេតុណាមួយ ទោះបីដោយផ្ទាល់ ឬដោយប្រយោលក្តី ទាំងស្រុង ឬដោយផ្នែកក្នុងចំណោមហេតុការណ៍ដូចខាងក្រោម៖

- ក. ការធ្វើអត្តឃាត ការប៉ុនប៉ងធ្វើអត្តឃាត ឬការបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ
- ខ. ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺដែលពាក់ព័ន្ធនឹងជំងឺអេដស៍ ឬ
- គ. ការប្រើប្រាស់ សារធាតុញៀន ឬគ្រឿងញៀនខុសច្បាប់ ឬ
- ឃ. បទល្មើសព្រហ្មទណ្ឌ ដែលប្រព្រឹត្តដោយម្ចាស់បណ្តុំសន្យារ៉ាប់រងគោល សមាជិកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល។
- ង. ពិការភាព ជំងឺ ឬរបួសកើតឡើងមុនកាលបរិច្ឆេទចាប់ផ្តើមបណ្តុំសន្យារ៉ាប់រង

- ច. សង្គ្រាម (ប្រកាស ឬមិនបានប្រកាស) ភាពចលាចល ឬ ប្រតិបត្តិការសង្គ្រាម សង្គ្រាមស៊ីវិល ការបះបោរ ឬ ភាពរីករក្នុងប្រទេស ឬ កុប្បកម្ម ឬ កូដកម្ម ឬ
 - ឆ. គ្រឿងផ្ទុះ ឬវិទ្យុសកម្មដោយសារតែអារុធអាតូមិច នុយក្លេអ៊ែរឬអារុធគីមី ឧបករណ៍ ឬគ្រឿងផ្ទុះកែច្នៃ
 - ជ. មរណភាព ឬរបួស ដែលកើតឡើងខណៈពេល ឬដោយសារតែសមាជិកត្រូវបានធានារ៉ាប់រង បានប្រើប្រាស់គ្រឿងស្រវឹង ឬបើកបរយានជំនិះ នៅក្រោមឥទ្ធិពលគ្រឿងស្រវឹង លើសពីកម្រិតដែលច្បាប់បានអនុញ្ញាត ឬបណ្តាលឱ្យមានការរំលោភលើល្បឿនកំណត់តាមច្បាប់ចរាចរណ៍ជាធរមាននៅពេលកើតហេតុ ឬ
 - ឈ. ការចូលរួមក្នុងការបើកបរ ឬជិះ ក្នុងការប្រណាំងណាមួយ កីឡាវិជ្ជាជីវៈ ឬសកម្មភាពក្រោមទឹក ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ដកដង្ហើម ឬ
 - ញ. សកម្មភាពហោះហើរ ឬអាកាសចរណ៍នានា លើកលែងតែជាអ្នកដំណើរដែលបានបង់ថ្លៃសេវា នៅលើយន្តហោះពាណិជ្ជកម្មដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងដំណើរការតាមកាលវិភាគកំណត់ ឬ
 - ដ. ការទាមទារសំណងណាមួយ ដែលបណ្តាលមកពីការឆ្លងមេរោគពពួកពែង (worm infestation) ឬការខាំដោយសត្វល្អិត/សត្វ ដែលរួមមាន ប៉ុន្តែមិនកំណត់ ត្រឹមតែការខាំដោយមូស។
- ករណីនេះ មិនអនុវត្តចំពោះការធ្វើរោគវិនិច្ឆ័យជំងឺឆ្លង (Infectious Disease Diagnosis)